



# ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ

## សេចក្តីប្រកាសព័ត៌មាន

### ការបើកជ្រើសរើសនិស្សិតអាហារូបករណ៍អូស្ត្រាលីក្នុងឆ្នាំ២០១២

ឯកអគ្គរាជទូតអូស្ត្រាលីលោកជំទាវ **ឆេននី វីរាជស័** នឹងប្រកាសជាផ្លូវការនូវការចាប់ផ្តើមបើកជ្រើសរើសនិស្សិតអាហារូបករណ៍អូស្ត្រាលីក្នុងឆ្នាំ២០១២ នៅសណ្ឋាគារ អាំងទែកង់ទីណាង់តាល់ នៅថ្ងៃទី២៩កុម្ភៈ។ កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់កម្ពុជា ព្រមទាំងតំណាងមកពី វិស័យឯកជន សង្គមស៊ីវិល និង អតីតនិស្សិតដែលសិក្សានៅប្រទេសអូស្ត្រាលី។ ឯកឧត្តម **អ៊ុត សំហេង** រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងអញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងពិធីនេះ។

សំរាប់ការជ្រើសរើសក្នុងឆ្នាំ២០១២នេះ មានអាហារូបករណ៍ច្រើនជាង៥០កន្លែង សំរាប់និស្សិតកម្ពុជា។ ក្នុងឆ្នាំនេះផងដែរ គឺជាលើកទីមួយហើយ សំរាប់និស្សិតកម្ពុជា ដែលមានឱកាសជាក់ពាក្យសិក្សាថ្នាក់បណ្ឌិតក្រោមកម្មវិធីអាហារូបករណ៍អូស្ត្រាលីសំរាប់ការអភិវឌ្ឍន៍(ADS)។ កម្មវិធីអាហារូបករណ៍អូស្ត្រាលី(Australia Awards) ក៏រួមបញ្ចូលទាំង កម្មវិធីអាហារូបករណ៍អូស្ត្រាលីសំរាប់ភាពជាអ្នកដឹកនាំ (ALA) ដែលនិស្សិតអាចជ្រើសរើសទៅសិក្សាថ្នាក់បណ្ឌិត ឬបរិញ្ញាប័ត្រជាន់ខ្ពស់ ហើយថែមទាំងមានឱកាសចូលរួមក្នុងវេទិកា និងបណ្តាញសំរាប់ភាពជាអ្នកដឹកនាំ ជាមួយនិងក្រុមនិស្សិតអាហារូបករណ៍អូស្ត្រាលីសំរាប់ភាពជាអ្នកដឹកនាំ ដែលមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកទៀតផង។ លើសពីនេះទៀត យើងនៅមានកម្មវិធីអាហារូបករណ៍អូស្ត្រាលីសំរាប់ការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ (Endeavour Awards) ដែលឧបត្ថម្ភដល់ការសិក្សារយៈពេលវែង ឬខ្លី ការស្រាវជ្រាវ និងការអភិវឌ្ឍន៍វិជ្ជាជីវៈនៅប្រទេសអូស្ត្រាលីក្រោមកម្មវិធីផ្សេងៗ។

រដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាលើកកម្ពស់ការអប់រំថ្នាក់ខ្ពស់សិក្សានិងការកសាងធនធានមនុស្សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ និស្សិតកម្ពុជាសរុបជាង៤៨០រូប បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់ក្រោយឧត្តមនៅប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំ១៩៩៤មក។ ហើយមានសិក្ខាកាមពីកម្ពុជាច្រើនជាង១៦០នាក់ ដែលបានទៅទទួលការបណ្តុះបណ្តាលនិង កសាងសមត្ថភាពនៅ

ប្រទេសអូស្ត្រាលីក្រោម កម្មវិធីអាហារូបករណ៍អូស្ត្រាលីរយៈពេលខ្លីសំរាប់ភាពជាអ្នកដឹកនាំ (ALAF) នៅប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំ២០០៦មក។

អាហារូបករណ៍អូស្ត្រាលីផ្តល់ឱកាសដោយមិនរើសអើង ហើយបើកចំហរដោយស្មើភាព សំរាប់ស្ត្រី និង បុរស បេក្ខជនមកពីតាមបណ្តាខេត្តនានាឬ ទីក្រុង និងជនពិការ។ អាហារូបករណ៍ នេះបើកសំរាប់ការសិក្សាថ្នាក់ក្រោយឧត្តម ដែលផ្តោតទៅលើ ផ្នែកសុខាភិបាល កសិកម្មនិង អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធច្បាប់និងយុត្តិធម៌ ធនធានរ៉ែនិងថាមពល ព្រមទាំង ប្រសិទ្ធភាពនៃជំនួយ សេវាសង្គម សមភាពយែនឌ័រនិង អភិបាលកិច្ច។ អតីតនិស្សិតអូស្ត្រាលីជា ច្រើនរូបបានចូលទៅកាន់តំណែងតួនាទីសំខាន់នានា ក្នុងវិស័យផ្សេងៗ ហើយបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ពាក្យសុំអាហារូបករណ៍អូស្ត្រាលីសំរាប់ការអភិវឌ្ឍន៍ (ADS) និង អាហារូបករណ៍អូស្ត្រាលី សំរាប់ភាពជាអ្នកដឹកនាំ (ALA) ចាប់បើកទទួលហើយ ហើយនឹងបិទនៅថ្ងៃ ៣០ មេសា ២០១២។

អាហារូបករណ៍អូស្ត្រាលីសំរាប់ការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ ( Endeavour Awards)នឹងបើកទទួលពាក្យនៅថ្ងៃ ០១ មេសា ដល់ ៣០ មិថុនា ២០១២។

*ព័ត៌មានលំអិតនៃកម្មវិធី*

*កាលបរិច្ឆេទ៖ ថ្ងៃពុធ ២៩ កុម្ភៈ ២០១២ ម៉ោង ១៧:៣០ ដល់ ២០:៣០*

*ទីតាំង៖ សណ្ឋាគារអាងទឹកដ៏ទំនាងតាល់ភ្នំពេញ*

សំរាប់ព័ត៌មានលំអិតស្តីពីអាហារូបករណ៍អូស្ត្រាលី [www.australiaawards.gov.au](http://www.australiaawards.gov.au)

ទំនាក់ទំនងសម្រាប់សារព័ត៌មាន

លោក **ដេវ ហ្គ័រដ្យ** ( Dave Gordge) លេខាទីមួយ ស្ថានទូតអូស្ត្រាលីភ្នំពេញ

ទូរស័ព្ទលេខ ០២៣ ២១៣ ៤៧០

ភ្នំពេញ ថ្ងៃទី ២៧ កុម្ភៈ ២០១២